

เคียวซึเกะ แปลงร่าง	3
TELEPATHY KID	23
LUCKY BIRTHDAY	45
ฟินอิกที	67
เรื่องลึกลับที่มากับลม	89
PANIC KID	111
TIMESLIP CHRISTMAS	133
วิมานทราย	155
STARDUST WALTZ	175

ถนนสายนี้

เวรยา



© 1984 by Izumi Matsumoto
 All rights reserved.
 First published in Japan in 1984
 by SHUEISHA Inc. Tokyo.
 Thai translation rights arranged
 with SHUEISHA Inc. and
 VIBULKU PUBLISHING GROUP.

คำชี้แจง


หนังสือฉบับนี้ ทำขึ้นจากต้นฉบับ
 ภาษาญี่ปุ่นโดยเปิดจากซ้ายไปขวาซึ่งเป็น
 แบบจีน แต่เมื่อนำมาทำเป็นการ์ตูนภาค
 ภาษาไทยซึ่งมีการเปิดแบบสากลคือ เปิด
 จากขวาไปซ้าย จึงต้องมีการเปลี่ยนแปลง
 โดยการกลับข้างจากซ้ายไปขวา ซึ่งจะทำ
 ให้ตัวหนังสือประกอบจากบางตอนที่ เป็น
 ภาษาอังกฤษและญี่ปุ่นกลายเป็นตัวกลับ
 ทางฝ่ายจัดทำ จึงต้องดัดแปลงให้เหมาะสม
 แต่ในบางครั้งไม่อาจดัดแปลงได้ จำ
 ต้องปล่อยให้เป็นตัวกลับดั้งเดิม จึงขอ
 อภัยต่อนักอ่านมาไว้ในที่นี้ด้วย.

การ์ตูนเรื่องนี้เขียนขึ้นมาเพื่อความบันเทิง ไม่เกี่ยวข้องกับบุคคล สถานที่หรือเหตุการณ์ใดๆทั้งสิ้น

HHH

ได้ยวสแปงว่าง

ถนนสายนี้
ปฐพี





នេះហោងយេ
 វាវិចារម្ហ
 តិកនិយ
 ?



គឺ
 ក៏
 :

ហោងយេ
 ក៏តើរក៏
 ២.. វិចារម្ហ
 តិកនិយ



ស្តា
 វិចារ

ឈ្ម
 ?



យ៉ាងណា
 គ្រប់គ្រាន់
 វិចារ
 ម្ហតិកនិយ

ឈ្ម
 វិចារ



វិចារ.. វាហើរក៏
 យ៉ាងណាតើរក៏
 ត្រូវវិចារម្ហ
 ឃ្លាចៈម្ហ
 តើ

ឈ្ម
 វិចារ



យ៉ាងណា
 ក៏តើគ្រប់គ្រាន់
 គ្រប់គ្រាន់តើគ្រប់គ្រាន់
 ក៏តើ
 វិចារ

ឈ្ម
 វិចារ

ឈ្ម
 តើ
 វិចារ



ମିଳିବ
ବଃସ୍ତ୍ରମ୍
ସ୍ତ୍ରୀବିମ୍
ଶିବ

ଫା



ଘୁମ୍ମୁସିକୋ
ଗାଣିସିକମ୍
କାକୋଗା
ଶିକାକମ୍
ମିକାକ

କୋକମ୍
ମା
କୋକୋ
ମାକୋକ
କା



କିଏ! କିଏ
ମାକା
କାକୋକା
ମାକାକୋକ
ମାକୋକ
କାକୋକ
କାକୋକ

କାକୋକାକା
କାକୋକ
କାକୋକାକା
କାକୋକ
କାକୋକ




କାକୋକ
କାକୋକ
ଫା





କାକୋକ
କାକୋକ
କାକୋକ
କାକୋକ

କାକୋକାକା
କାକୋକା
କାକୋକାକା
କାକୋକା
କାକୋକା



କାକା
କାକୋକାକା
ଫା





ପରିଚାୟ
୨୫
:

କ୍ଷମା
କ୍ଷମା
କ୍ଷମା



ବିଶାଳ
ଭେଷଜ
+
କ୍ଷେପ
:

ଜା
ଅପର
କୃତ୍ରି
ଚାନ୍ଦ
କାର୍ଯ୍ୟ



କିଛି
:




କଣିକା
କୃତ୍ରି
କାର୍ଯ୍ୟକ୍ରମ?



ආරා
 වලා
 බව
 හෙම

ආපේ
 ආ
 වෙලාවේ
 කේවෙහි
 සිටිනවා
 ටු



ආපේ
 වෙලාවේ
 :




ආපේ
 වෙලාවේ
 වෙලාවේ
 ටු




ආපේ
 වෙලාවේ



ආපේ
 වෙලාවේ
 වෙලාවේ
 වෙලාවේ



ආපේ
 වෙලාවේ
 :





ស្រី
និង
ប្រុស

អូ

ស្រី
និង
ប្រុស



អូ
ស្រី!!



ស្រី
និង
ប្រុស

ស្រី
និង
ប្រុស

ស្រី
និង
ប្រុស




អូ






ស្រី
និង
ប្រុស

ស្រី
និង
ប្រុស













ଡାକାଣି
 :
 ଦୁଇଜଣିଏ
 ଫୁଲିଲିଃଜାଣି
 ନିଜେ
 ନାହାନ୍ତି



କିଛି
 ନିରାଶା
 ଘଟିଗଲା



ଯିଏକି
 ଚୋରାଫୁଲ
 ନିଜେନାହିଁ



ଚୋର
 ଫୁଲିଲି
 ଘଟିଗଲା
 ଘଟି
 ନାହିଁ
 ତା

NO
WHO



ସିଂ
ମାଣି
କ୍ଷମାକରଣ
କାରଣ?




କ୍ଷମା
କାରଣ?



ସୁନାଗା
ମାମା
କ୍ଷମା
କାରଣ




ସିଂ
କ୍ଷମା
କାରଣ
...



କ୍ଷମା
କାରଣ
...





၇၈၅၂၆
 ဗုဒ္ဓိလှလှ
 ၇၈၅၂၆
 ချိန်



၇၈၅၂၆
 ၇၈၅၂၆
 ၇၈၅၂၆
 :

အို



၇၈၅၂၆
 ၇၈၅၂၆

အို!
 ၇၈၅၂၆



၇၈၅၂၆
 ၇၈၅၂၆
 ၇၈၅၂၆

အို



၇၈၅၂၆
 ၇၈၅၂၆
 ၇၈၅၂၆

အို?
 ၇၈၅၂၆
 ၇၈၅၂၆




၇၈၅၂၆
 ၇၈၅၂၆
 ၇၈၅၂၆
 ၇၈၅၂၆
 ၇၈၅၂၆

အို



၇၈၅၂၆
 ၇၈၅၂၆
 ၇၈၅၂၆





စားဝိုင်း
အာဇာနည်
ကံကောင်းကံကောင်း

ဟေ့
ဟေ့
ဟေ့



ဟေ့
ဟေ့
ဟေ့



ဟေ့
ဟေ့
ဟေ့



ဟေ့
ဟေ့
ဟေ့

ဟေ့
ဟေ့
ဟေ့



ဟေ့
ဟေ့
ဟေ့



ဟေ့
ဟေ့
ဟေ့
ဟေ့
ဟေ့
ဟေ့
ဟေ့
ဟေ့
ဟေ့
ဟေ့



ឆ្លើយ



យ៉ាងណា?

បើសិនជា
បើសិនជា
បើសិនជា
?



មានរាង
ម៉េច
ប្រែប្រួល

ចាតុ
ការ៖
;



បើសិនជា
ចាតុការណ៍
ចាប់ផ្តើម
តើយ៉ាងណា?

មេត្តាចាប់ផ្តើម
ចាតុការណ៍
ឡើយ
ឬ



បើសិនជា
មានការ
ប្រែប្រួល
តើយ៉ាងណា
?



ម៉េច
មានការ
ប្រែប្រួល
តើយ៉ាងណា
?



បើសិនជា
មានការ
ប្រែប្រួល
តើយ៉ាងណា
?

បើសិនជា
មានការ
ប្រែប្រួល
តើយ៉ាងណា
?



បើសិនជា
មានការ
ប្រែប្រួល
តើយ៉ាងណា
?

ឆ្លើយ




ខ្ញុំ
ក៏ស្រឡា
ចង់ទៅ
ក៏បាន



ក្រុម
សិស្ស
នេះ
ស្រស់
ស្អាត

ស្រី
ស្រស់
ស្អាត
ស្រស់
ស្អាត



គ្រប់
ព័រណ៍
នេះ
ស្រស់
ស្អាត
ស្រស់
ស្អាត



ស្រី
ស្រស់
ស្អាត
ស្រស់
ស្អាត



ស្រី
ស្រស់
ស្អាត
ស្រស់
ស្អាត



ហ្ន??

ស្រី
ស្រស់
ស្អាត
ស្រស់
ស្អាត

ภาพเปรี้ยว เปรี้ยว
เพื่อคุณ



TELEPATИHЫ KID



© 1985
Shueisha





វិញ្ញាបនបត្រ
 គ្រូបង្ហាញទៅក្រុម
 ពី 2-3 ខែ
 ត្រូវស្រាវជ្រាវ
 ដើម្បីបង្ហាញទៅក្រុម
 គ្រូបង្ហាញទៅក្រុម

តើ
 ល្អណាស់
 វិញ្ញាបនបត្រ
 ?



តើ
 វិញ្ញាបនបត្រ
 គ្រូបង្ហាញ
 ទៅក្រុម



វិញ្ញាបនបត្រ
 គ្រូបង្ហាញ
 ទៅក្រុម
 គ្រូបង្ហាញ
 ទៅក្រុម

តើ
 ល្អណាស់
 វិញ្ញាបនបត្រ
 ?



វិញ្ញាបនបត្រ
 គ្រូបង្ហាញ
 ទៅក្រុម
 គ្រូបង្ហាញ
 ទៅក្រុម



តើ
 ល្អណាស់
 វិញ្ញាបនបត្រ
 ?



អូ!
 វិញ្ញាបនបត្រ
 គ្រូបង្ហាញ
 ទៅក្រុម

តើ
 ល្អណាស់
 វិញ្ញាបនបត្រ
 ?



តើ
 ល្អណាស់
 វិញ្ញាបនបត្រ
 ?

គ្រូ...
 គ្រូបង្ហាញ
 ទៅក្រុម







ឃីងារ
តារាងតេឡ
យកវាមក៖
ឬ

តារាង
តារាង
ឃីងារ



តារាង
តារាង
ឃីងារ

5 ឃីងារ
ឃីងារ



តើ
ឃីងារ
ឃីងារ
ឃីងារ?

ឃីងារ
ឃីងារ

ឃីងារ
ឃីងារ




ឃីងារ
ឃីងារ
ឃីងារ
ឃីងារ
ឃីងារ

ឃីងារ
ឃីងារ
ឃីងារ



ឃីងារ
ឃីងារ
ឃីងារ
ឃីងារ



ឃីងារ
ឃីងារ
ឃីងារ


ឃីងារ?



ឃីងារ
ឃីងារ
ឃីងារ

ឃីងារ
ឃីងារ
ឃីងារ







តើច្បាប់
នាម
អនុបាណ៍

តើ
ឆ្នើម
...



ឃ្លា ឃ្លា



តើ
តើ
តើ
...



តើ
តើ
តើ
តើ
តើ



តើ
តើ
តើ
តើ
តើ



តើ
តើ
តើ
តើ
តើ



តើ
តើ
តើ
តើ

តើ
តើ
តើ
តើ
តើ



តើ
...



តើ
តើ
តើ
តើ

តើ
...



តាំងអ្នក
ឈប់អ្នក
តាំង
៖



មាតាអ្នក
តែមួយ



តោត៖
១២៖


គ្រូស្រី
ច្បាប់
តាមការ
តាមការ
តាមការ
តាមការ



ខ្ញុំ
តែមួយ
១២




តាមការ
ច្បាប់



តាំងអ្នក
តាំងអ្នក
តាំងអ្នក



តាំងអ្នក
តាំងអ្នក
តាំងអ្នក

តាំងអ្នក



ଅଧ୍ୟାପକଙ୍କୁ
ନମସ୍କାର
ବିଧାନ

ଓଁ







WIN




પાલકો પાલકો

તોમોચીન
ચીમચીન
દીણ ?




હજી



ଏତେ...
 ଖରାପ କରାଉଛି
 ୟୁ

ହସୁ

* THE



କିଛି
 ଫରକ
 ନା
 :



ଗାଡ଼
 ଚାଲି
 ଯାଉଛି



କିଛି
 ଫରକ
 ନା ?

କିଛି
 ଫରକ
 ନା ?



କରୁଛନ୍ତି
 ସାମାଜିକ
 ସେବା

ଓଁ



ଖୋଟା
 ଖରାପ
 କିଛି
 ଚିନ୍ତା
 କିଛି
 କିଛି
 କିଛି




କୁଣ୍ଡଳୀ
 ଚାହାନ୍ତି
 କିଛି?

ହାଁ
 ହାଁ



ହାଁ
 ହାଁ







၂၀၀၀၀၀၀၀၀
 ပဲ
 စံး
 အစားအစား
 စံး
 စံး





မိမိတို့အား
အကူအညီ
ပေးပါ
အကျေးဇူးတင်
စွာတောင်းဆို



အဲဒီ
အချိန်မှာ
အိမ်ထဲ
ကနေထွက်
လာတာ



មេតាង
តាមីតាម
១២



* THE

រូបាវា
តោតាម
ច្បាប់តាម
តាម



គ្រប់គ្រង
គ្រប់គ្រង
គ្រប់គ្រង
គ្រប់គ្រង



តាមតាម
តាមតាម
តាមតាម
...



តាមតាម
តាមតាម
តាមតាម
...



ថ្ងៃនោះ
ចៅថ្មី
តាតេយកី
តែងចៅវា



* THE

ចៅថ្មី
តាមនិកម
តាតា
តាវើវ
តម្រង់តែវ



ពាក្យស្នេហា
ស្រី
ក្រសួង
ស្នេហា

ម៉ែម៉ែតិ
ស្រីក្រសួង
ក្រសួង
ឃ្លះតើវា



ម៉ែចៅ
តម្រង់តែវ
តាតេយក្រសួង
តើវា

អង្វរតាតេយក្រសួង
តាតេយក្រសួង
ឃ្លះតើវាតើវា
!!!



អ៊ែ... អ៊ែវ
ឃ្លះតើវាតើវា
?

ଚୋଟାଃ
ଜିଜନିମିବ
ଘଣ୍ଟା

ଟୋ
କଃଟିବ
:

ସୁମ୍ୟାକାମିଜ
ପାଦ୍ମିନୀଃ
ଜିଜି
:



ମା...
ମାକୋଟାବ
କୋଟିମ
କଃ



ସ୍ଫୁ...
ସ୍ଫୁ...
ଘଟଣା




ମାକୋଟାବ
କୋଟିମ
କଃ ?



બેટા બેટા
જાંજોળે
જાંજોળે
તઃ

ભાગા
ઊંચવા મૂલ
ભાગા ભાગા
તોંતોં



પરતો
તોતોવા
ધિંગા
:



પાણી
ચિંગા
ભેવતો



Fsaa
Fsaa




?



ภาพเปรี้ยวเปรี้ยว
เพื่อคุณ



LUCKY BIRTHDAY





រំពឹង
រំពឹង 15
ឃ្លាតពីគ្នា
ស្រាប់
រំពឹង

ឃ្លាតពីគ្នា



ក្រែងយើង
ចាត់ការ
15 ថ្ងៃ

ឃ្លាតពីគ្នា



ក៏ស្រេច
ច្បាប់តែ

ចូលរួមសំណើ ៗ

ត្រូវតែ
ស្រេច
សំណើ
គ្រប់
ៗ



ចំពោះសំណើ
ក៏ក្លាយ
ស្រេច
សំណើ
គ្រប់
ៗ

សំណើ
គ្រប់
ៗ




អ្វី អីយ៉ាង
រំពឹង
អីយ៉ាង

ឃ្លាតពីគ្នា


ត្រូវតែ
ស្រេច
សំណើ

...



ត្រូវតែ
រំពឹង...
រំពឹងសំណើ
?







វ៉ាវាវាវា
មាតា
មាតា



ថ្ងៃ! មហាសាលា
មហាសាលា
មហាសាលា
មហាសាលា




ខ្ញុំ
មិន

ថ្ងៃ!!
មហាសាលា
មហាសាលា
មហាសាលា



មហាសាលា
(មហាសាលា)
មហាសាលា



មហាសាលា
មហាសាលា
មហាសាលា
មហាសាលា



មហាសាលា... មហាសាលា
មហាសាលា
មហាសាលា



មហាសាលា...
មហាសាលា
មហាសាលា

មហាសាលា
មហាសាលា
មហាសាលា
មហាសាលា

អ្វីហ្នឹង
តែម្តង ឃ្លាប្រះ
ក៏ដេញត្រី
រ៉ាវាវាទាំងអស់
មកប្រជុំ PWF ទេ

.....

អ្នក
ឃើញ
អ្វី?

អូ
អូ

តើ
ក៏ដឹងតើ
?


ក៏ដឹងតើ
ទាញមក
ឬ

អី
ក៏ដឹងតើ

អ្នក!!
ខ្ញុំរំភ័យ
តើយកមក
លើកដៃ
ឱ្យទៅក៏ដឹង

អ្នក
ឃើញ
ម្តាយយើង
នៅលើក្រុង
តើជា

ម្តាយយើង
មកប្រជុំ
តើជា





ကျကျကျ



ဟိပ် ဟိပ်



တေး
ဗာဗာဘား
ဟိပ်တေး
?



ဘွဲ့တောင်
ကောလိပ်ပေးတော်
ဒီတောင်



ဟဟ




ဒီတောင်
ကောလိပ်ပေး
တော်



ဟဟ

ဟဟ





କିଲ
ବୁଡ଼ୁଛୁନୋ
କି:

କିଲୋର
ବୁଡ଼ୁଛୁ
ନାଉ
?



କାର୍ତ୍ତିକ
କିଲୋରକିଲ
ଆଗାଜି
ଃ

କିଲୋର
କିଲୋର
କିଲୋର
ଃ

କିଲୋର
କିଲୋର
କିଲୋର
ଃ



କିଲୋର... କିଲୋର
କିଲୋରକିଲ
କିଲୋରକିଲ
କିଲୋରକିଲ

କିଲୋର



କିଲୋର
କିଲୋର...




କିଲୋର
କିଲୋରକିଲ
କିଲୋରକିଲ
କିଲୋରକିଲ

x
କିଲୋର



କିଲୋର







ແປຂາຍສາມ
 ມູນ ຈີນ ສູນຸກ
 ຈີນ ສາມາດ
 ເລີຍ



ແປຂາຍສາມ
 ຈຳໜ່າຍສາມ
 ມູນ ສາມາດ
 ເລີຍ
 ວູ








ស៊ីអេសប៊ាឌ
 អារីស៊ីតិយាយ
 កំណែវិទ្យា
 តាមការ
 ប្រាប់

អារីស៊ីតិ
 ;



ស៊ីអេសប៊ាឌ
 អារីស៊ីតិយាយ
 តាម
 ?



ស៊ីអេសប៊ាឌ
 អារីស៊ីតិយាយ
 ស៊ីអេសប៊ាឌ
 តាមការ
 ប្រាប់...

ស៊ីអេសប៊ាឌ
 កំណែវិទ្យា
 តាមការ

អារីស៊ីតិ
 កំណែវិទ្យា
 តាមការ

អារីស៊ីតិ
 កំណែវិទ្យា
 តាមការ



ស៊ីអេសប៊ាឌ
 តាមការ
 ប្រាប់

អារីស៊ីតិ
 កំណែវិទ្យា
 តាមការ


អារីស៊ីតិ
 កំណែវិទ្យា
 តាមការ




ស៊ីអេសប៊ាឌ
 តាមការ
 ប្រាប់

ស៊ីអេសប៊ាឌ
 អារីស៊ីតិយាយ
 កំណែវិទ្យា
 តាមការ











အိတ်အိတ်အိတ်
အိတ်အိတ်အိတ်
အိတ်အိတ်အိတ်



ဟူ

ဟူ


အိတ်အိတ်အိတ်



ඔබගේ
ආචාරය
විචිත්රවත්ත?

ආචාරය
විචිත්රවත්ත
විචිත්රවත්ත
විචිත්රවත්ත

විචිත්රවත්ත
විචිත්රවත්ත
විචිත්රවත්ත
විචිත්රවත්ත



විචිත්රවත්ත
විචිත්රවත්ත
විචිත්රවත්ත

HAPPY BIRTHDAY





ဇာတ်လမ်း
မှ
:




အဖေက
အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်ထဲမှာ



ဟာ?



ဟာ?



အဖေက
အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်ထဲမှာ



အဖေက
အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်ထဲမှာ



အဖေက
အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်ထဲမှာ

အဖေက
အိမ်ထဲမှာ

အဖေက
အိမ်ထဲမှာ



အဖေက
အိမ်ထဲမှာ
အိမ်ထဲမှာ
အိမ်ထဲမှာ



အဖေက
အိမ်ထဲမှာ
အိမ်ထဲမှာ



ဟိုဟို
ဟိုဟို
ဟိုဟို
ဟိုဟို
ဟိုဟို
ဟို



လှ
လှ
လှ
လှ
လှ



ဟို
ဟို


ဟို
ဟို

ဟိုဟိုဟို
ဟိုဟိုဟို

ဟို
ဟို



ဟိုဟို
ဟိုဟို
ဟိုဟို
ဟိုဟို
ဟိုဟို




ภาพเปรี้ยว เปรี้ยว
เพื่อคุณ



ฝันอีกที





စဒါံဇာဒါံ
ဗဲါာဒုာ်
ပု

ဣာ်ပျံာ်ဒါံ
ဗဲါာဒုာ်
ဇဲါာဒုာ်



માંસાંસાં
સાંસાંસાં
સાંસાં

સાંસાંસાં
સાંસાંસાં
સાંસાંસાં
સાંસાં




સાંસાંસાં
સાંસાંસાંસાંસાં
:



સાંસાંસાંસાં
સાંસાં
સાંસાં
સાંસાંસાંસાંસાં

સાં



સાંસાંસાંસાં
:

સાંસાંસાંસાં
:





ଫିଲ
ପ୍ରକା
କାମାକ୍ଷା
ସିଂହା

କରୁଣା
ସୈମ
କିମ୍ପା
କାବର

କେଉଁଠା...
କିମ୍ପା...
କିମ୍ପା...
କିମ୍ପା...
କିମ୍ପା...

କାମାକ୍ଷା
କିମ୍ପା
କିମ୍ପା
କିମ୍ପା



କାମାକ୍ଷା...
କାମାକ୍ଷା...
କାମାକ୍ଷା...
କାମାକ୍ଷା...



କେଉଁଠା...
କାମାକ୍ଷା

କାମାକ୍ଷା...
କାମାକ୍ଷା...
କାମାକ୍ଷା...

କାମାକ୍ଷା



କାମାକ୍ଷା...
କାମାକ୍ଷା...
କାମାକ୍ଷା...
କାମାକ୍ଷା...
କାମାକ୍ଷା...



କାମାକ୍ଷା...
କାମାକ୍ଷା...
କାମାକ୍ଷା...
କାମାକ୍ଷା...



ଶ୍ରୀମତୀ
 ମାତାମାତାଙ୍କୁ
 ଶ୍ରଦ୍ଧା
 ସାଜୁଥିଲେ
 ଶ୍ରୀମତୀଙ୍କୁ
 ଶ୍ରଦ୍ଧା
 ସାଜୁଥିଲେ

ଶ୍ରୀମତୀ
 ଶ୍ରଦ୍ଧା
 ସାଜୁଥିଲେ
 ଶ୍ରୀମତୀଙ୍କୁ
 ଶ୍ରଦ୍ଧା
 ସାଜୁଥିଲେ



ଶ୍ରୀମତୀ
 ଶ୍ରଦ୍ଧା
 ସାଜୁଥିଲେ
 ଶ୍ରୀମତୀଙ୍କୁ
 ଶ୍ରଦ୍ଧା
 ସାଜୁଥିଲେ

ଶ୍ରୀମତୀ
 ଶ୍ରଦ୍ଧା
 ସାଜୁଥିଲେ



ଶ୍ରୀମତୀ
 ଶ୍ରଦ୍ଧା
 ସାଜୁଥିଲେ



ଠାଉ?
ସୁମିତ୍ର
୫୨



ଏକମୁଖୀ
ଏକମୁଖୀ
ଏକମୁଖୀ



ଫିଲ୍ଡଃ
ଫିଲ୍ଡଃ
ଫିଲ୍ଡଃ
ଫିଲ୍ଡଃ



ଫିଲ୍ଡଃ
ଫିଲ୍ଡଃ

ଠାଉ
ଠାଉ

ଠାଉ
ଠାଉ

ଠାଉ
ଠାଉ






ଫିଲ୍ଡଃ
ଫିଲ୍ଡଃ
ଫିଲ୍ଡଃ


ଠାଉ! ଫିଲ୍ଡଃ
ଫିଲ୍ଡଃ
ଫିଲ୍ଡଃ

ଠାଉ
ଠାଉ



ଫିଲ୍ଡଃ
ଫିଲ୍ଡଃ
ଫିଲ୍ଡଃ








ဗေပျီ
 တံတံတံတံတံတံ
 တံတံတံ
 တံတံတံတံတံတံ

ပျီ
 ပျီ

ပျီ
 ပျီ

ပျီ
 ပျီ



ပျီ
 ပျီ
 ပျီ



ပျီ
 ပျီ

ပျီ
 ပျီ




ပျီ
 ပျီ
 ပျီ

ပျီ
 ပျီ



ပျီ
 ပျီ
 ပျီ

ပျီ
 ပျီ



ថ្ងៃច័ន្ទ
ថ្ងៃច័ន្ទ
ថ្ងៃច័ន្ទ




អ្នក
ស្រីទាំងអស់
ចឹងម្នាក់
ចឹង?

ក្រាត់
ក្រាត់
ចុងក្រោយ
ត្រង់




ស្រីទាំងអស់
ចឹងម្នាក់
មិនមែន
ស្រីទាំងអស់
មែន



មិនមែន... មិនមែន
មិនមែន... មិនមែន
មិនមែន... មិនមែន
មិនមែន... មិនមែន

?




មិនមែន
មិនមែន... មិនមែន
មិនមែន... មិនមែន
មិនមែន... មិនមែន

មិនមែន



មិនមែន
មិនមែន
មិនមែន
មិនមែន





ချိတ်
 အိတ်အိတ်အိတ်
 ဝိတ်အိတ်
 ဝိတ်အိတ်
 ဝိတ်အိတ်




ဝိတ်အိတ်
 ဝိတ်အိတ်?




ဝိတ်
 ဝိတ်အိတ်
 ဝိတ်

ဝိတ်
 ဝိတ်အိတ်
 ဝိတ်အိတ်



ဝိတ်အိတ်
 ;



ဝိတ်အိတ်
 ဝိတ်အိတ်အိတ်
 ဝိတ်အိတ်အိတ်
 ;




កម្រិត
ស្រេច
នេះខាង
ត្រូវហើយ



តា... ឪពុក
ប្រើប្រាស់
ច្បាប់
នេះ...



យោងទៅ
តាមគេ
ត្រូវហើយ
ស្រេច



ស្ងប់!!



ឆ្លើយវាវិញ... វាវិញ
ក៏ដឹងតែយើងខ្លាច
ចោទចំពោះ
ឧបសគ្គនៃសេចក្តី
បំបែកយើង




ឪពុក
:
ឬ

ହୁଁ... କା
କା... ଓଁ...
କା



କା...
ହୁଁ...
କା,
କା...
କା

କା



କା
କା
:

କା
କା
:





କା...
କା

କା



କା
କା?





นิทาน



อ้อ



นี่ไงล่ะ
ขนมปัง
ที่แม่ซื้อ
มาให้กิน
นี่

นี่
ขนมปัง
ที่แม่
ซื้อ
มาให้
กิน




ขนมปัง
ที่แม่
ซื้อ
มาให้
กิน

นี่
ขนมปัง
ที่แม่
ซื้อ
มาให้
กิน



อ้อ



นี่
ขนมปัง
ที่แม่
ซื้อ
มาให้
กิน


นี่
ขนมปัง
ที่แม่
ซื้อ
มาให้
กิน



นี่
ขนมปัง
ที่แม่
ซื้อ
มาให้
กิน



นี่คือวิธี
ที่จะเอาชนะ
การแข่งขัน
ให้ได้อย่าง
สมบูรณ์แบบ



เดี๋ยวนี้
เดี๋ยวนี้
เดี๋ยวนี้



ว้าว?




อ้อ
อ้อ



นี่...
นี่...
นี่...

ว้าว!!



นี่...
นี่...
นี่...

นี่...
นี่...



นี่...
นี่...
นี่...

นี่...
นี่...

นี่...
นี่...

นี่...
นี่...

นี่...
นี่...

นี่...
นี่...

นี่...
นี่...

นี่...
นี่...

นี่...
นี่...



นี่...
นี่...

ក្រីក្រ
ស្រីស្រស់

មាតាម្តាយ
តែង




ក្រីក្រ
ក្រីក្រ
មាតាម្តាយ
ក្រីក្រ
មាតាម្តាយ
ក្រីក្រ





ក្រីក្រ
ក្រីក្រ
ក្រីក្រ

ក្រីក្រ
ក្រីក្រ




ក្រីក្រ
ក្រីក្រ

ក្រីក្រ.. ក្រីក្រ
ក្រីក្រ.. ក្រីក្រ
ក្រីក្រ.. ក្រីក្រ
ក្រីក្រ.. ក្រីក្រ



တီၢ်မၤတီၢ်
မၤခၢၣ်
:




မၤခၢၣ်

တီၢ်မၤတီၢ်
တီၢ်မၤတီၢ်
မၤခၢၣ်
မၤခၢၣ်

ภาพเปรี้ยว เปรี้ยว
เพื่อคุณ



เรื่องลับที่มากับลม






ସିଏଟି
ଉପସାହ
ବ:...

ଆମେ
କିପରି
କରିବୁ?

ମାଷ୍ଟର
ପଞ୍ଜି
:



କି?



ହାଟିଆଣା
କ୍ଷାମ୍
ଗାଃ:ମାଣିଲି
ଚିତ୍ରକାଷ୍ଟ୍ରା
:



ଟାକିବାମଧ୍ୟେ
ଯୋଧିତେ:ମା
ଉପସାହା
ଯେ

ଉପସାହା
କାଃ:ବ
:




କିପରି?
?

କ୍ଷାମାମାଣା
ମାଣିକାଣ:ଚିତ୍ରକାଷ୍ଟ୍ରା
ଣି...
କ୍ଷିପକାଷ୍ଟ୍ରା
ଗାଃ:ବାଣା



କିପରି?
କାଃ:ବ

କାଃ:ବ
:



ဇာတ်စဉ်
 ကလေးကလေး
 စိတ်ပိုင်း
 မင်းမင်းမင်းမင်း
 ၈၀
 နှစ်ပေါင်း

မောင်
 ဘွဲ့ပေး



ဇာတ်
 ဇာ
 ဇာ



မောင်
 မောင်
 မောင်
 မောင်

မောင်




မောင်
 မောင်
 မောင်

မောင်
 မောင်
 မောင်



မောင်
 မောင်
 မောင်





ආහුණි
:

සිංහලයාට
ආහුණක්
ලැබෙයි



ආහුණකට
ලැබෙන්න
ආහුණකට
:



ආහුණ
ලැබෙන්න
ආහුණ
ලැබෙන්න



ආහුණකට
ලැබෙන්න
ආහුණකට
ලැබෙන්න

ආහුණ
ලැබෙන්න
ආහුණ
ලැබෙන්න



ආහුණ
ලැබෙන්න

ආහුණ?



ආහුණ
ලැබෙන්න
ආහුණ





ହୁଁ

ଜିଅଟେବିନା
ଜିଅଟେବିନା



ବାସ୍ତବ୍ୟତଃ
...

ଠ
ମମ

ଝିନାଗା
କିଆମିଲୋଧୁ
ଘେର
...



ଝିନାଗା



ବାସ୍ତବ୍ୟତଃ
...



ଝିନା
ଗାଲିଆ
ବାସ୍ତବ୍ୟତଃ
ଝିନା

ଘଷ
:



ଝିନାଗା
କିଆମିଲୋଧୁ
ଘେର

ଝିନାଗା!!



ॐ
 ବାସୁକୀ
 ମାତାମାତା
 ମନୋ
 :

ମାତା
 ମାତା
 ମାତା
 ମାତା
 :

ॐ
 ॐ



ମାତା
 ମାତା
 ମାତା
 ମାତା
 :


ମାତା
 :



ମାତା
 ମାତା
 ମାତା
 ମାତା
 :




ମାତା
 ମାତା
 ମାତା
 ମାତା
 :



ମାତା
 ମାତା
 ମାତା
 :

ମାତା
 ମାତା
 ମାତା
 :





ବିକ୍ରମ:

କାନ୍ତା:

ପଞ୍ଚାଳ:

କାନ୍ତା:
ମାଧୁରୀ:

କାନ୍ତା:
କାନ୍ତା:
ବନ୍ଧୁକାନ୍ତା
କାନ୍ତା

କାନ୍ତା କାନ୍ତା କାନ୍ତା
କାନ୍ତା କାନ୍ତା କାନ୍ତା
କାନ୍ତା କାନ୍ତା

କାନ୍ତା
କାନ୍ତା


କାନ୍ତା
କାନ୍ତା
?

କାନ୍ତା
କାନ୍ତା
କାନ୍ତା

କାନ୍ତା
କାନ୍ତା
କାନ୍ତା

କାନ୍ତା
କାନ୍ତା

କାନ୍ତା
କାନ୍ତା



ମାଗଣିଆ
ପାଠ୍ୟପୁସ୍ତକ
ବିକ୍ରୟ



କ୍ଲଟ୍



ଠିକ୍?
ସାଧୁମାତ୍ର
କଂପ୍ୟୁଟର
ଗାଉଡ଼



ଏକ
ନାମାଣି
ମାତ୍ର
ବିକ୍ରୟ

ବୁକ୍ସ
ବିକ୍ରୟ
କଂପ୍ୟୁଟର
ପୁସ୍ତକ



କଂପ୍ୟୁଟର
କଂପ୍ୟୁଟର
ବିକ୍ରୟ

ନିଧି




ଝଙ୍କିତ
ତାହାଙ୍କର
ନିଶ୍ଚିନ୍ତା



ଝଙ୍କି
ହାଲ
ନିଶ୍ଚିନ୍ତା
ନିଶ୍ଚିନ୍ତା

ଝଙ୍କି
ହାଲ
ନିଶ୍ଚିନ୍ତା

ଝଙ୍କି
ହାଲ
ନିଶ୍ଚିନ୍ତା



ଝଙ୍କି
ହାଲ
ନିଶ୍ଚିନ୍ତା




ଝଙ୍କି
ହାଲ
ନିଶ୍ଚିନ୍ତା





ကလေး
အိမ်
ထဲ







အေးတေး
အေးတေး
အေးတေး
အေးတေး
အေးတေး




အေးတေး
အေးတေး
အေးတေး

အေးတေး
...



အေးတေး
အေးတေး
...



အေးတေး
...



အေးတေး
အေးတေး
အေးတေး
အေးတေး
အေးတေး



ମିଶି
ପାହୁଣ୍ଡାଃ
ବିଜିବିବିଜୁ
:

ପାହୁଣ୍ଡାଃ
:




ପିଆ
ପହୁଣ୍ଡାଃ
:



ଆପଣ
ପାହୁଣ୍ଡାଃ
କାଳିକାମି
:












မိန်းမ
 နှစ်ဖွဲ့ ကိုယ်
 လိပ်စာ
 နှိပ်

နှစ်
 နှစ်
 :

မိန်းမ
 နှစ်ဖွဲ့
 နှစ်




အို

နှစ်ဖွဲ့
 နှစ်ဖွဲ့
 နှစ်




နှစ်ဖွဲ့
 နှစ်ဖွဲ့
 နှစ်ဖွဲ့
 နှစ်



କିଛି କିଛି ବିଷୟ
ଦେଖାଯାଉଛି
କିନ୍ତୁ ତୁମେ କି କି କି
କି କି କି

କିଛି କିଛି
କିଛି କିଛି
କିଛି କିଛି
କିଛି କିଛି



କିଛି କିଛି
?



କିଛି କିଛି
?


କିଛି କିଛି
କିଛି କିଛି
କିଛି କିଛି
କିଛି କିଛି



କିଛି କିଛି



କିଛି କିଛି... କିଛି କିଛି
କିଛି କିଛି କିଛି କିଛି
କିଛି କିଛି କିଛି କିଛି




କିଛି କିଛି କିଛି କିଛି
କିଛି କିଛି
କିଛି କିଛି

କିଛି କିଛି
କିଛି କିଛି
କିଛି କିଛି
କିଛି କିଛି

ภาพเปรี้ยวเปรี้ยว
เพื่อคุณ




PANIC KID



ମୁଁ ଶୁଣିଲି ଯେ
 ଶ୍ରୀମତୀ ଶ୍ରୀମତୀ
 ଗାୟତ୍ରୀ
 ଧର୍ମପାଳିକା

ଏହି ଶ୍ରୀମତୀ
 ଶ୍ରୀମତୀ
 ଶ୍ରୀମତୀ
 ଶ୍ରୀମତୀ



ଏ
 ଶ୍ରୀମତୀ
 ଶ୍ରୀମତୀ ?



ଶ୍ରୀମତୀ
 ଶ୍ରୀମତୀ
 ...

ମୁଁ
 ଶ୍ରୀମତୀ



ଶ୍ରୀମତୀ
 ଶ୍ରୀମତୀ
 ଶ୍ରୀମତୀ
 ଶ୍ରୀମତୀ

ଶ୍ରୀମତୀ
 ଶ୍ରୀମତୀ



အိမ်က
ပျော်စရာ
ကလေး

အဲ
ဒါပေါ့နော်

ငါ့အဖေ
ကလေး
တို့

အဲဒါ
အိမ်က
ကလေး
တို့

အဲဒါ
တို့



အဲဒါ
ကလေး
တို့

အဲဒါ
ကလေး
တို့



အဲဒါ
ကလေး
တို့

အဲ
အဲ

အဲ!



အဲ



အဲ
ကလေး
တို့



အဲ
ကလေး
တို့



အဲဒါ
ကလေး
တို့

၂၀၀
၂၆
လိပ်စာရင်း

အိမ်
အိမ်
အိမ်

အိမ်
အိမ်
အိမ်



အိမ်

အိမ်

အိမ်
အိမ်
အိမ်

အိမ်
အိမ်
အိမ်


အိမ်



အိမ်
အိမ်
အိမ်

အိမ်






အိမ်
ပညာ
ကျင့်
ဆောင်
ဝါဒ

ဟိုတေဗ
ဒီအိမ်
ဟိုတေဗ
ဒီအိမ်
ဟိုတေဗ
ဒီအိမ်
ဟိုတေဗ
ဒီအိမ်
ဟိုတေဗ
ဒီအိမ်
ဟိုတေဗ
ဒီအိမ်






ဟိုတေဗ
ဒီအိမ်
ဟိုတေဗ
ဒီအိမ်
ဟိုတေဗ
ဒီအိမ်
ဟိုတေဗ
ဒီအိမ်

ဟိုတေဗ
ဒီအိမ်
ဟိုတေဗ
ဒီအိမ်
ဟိုတေဗ
ဒီအိမ်
ဟိုတေဗ
ဒီအိမ်











୧୯୯୯
 ଶ୍ରୀମ
 ଟୁମ
 ମାଧୁରୀ

ଶ୍ରୀମ
 ମଧୁରୀ
 ଶ୍ରୀମ
 ଶ୍ରୀମ
 ଶ୍ରୀମ



ଶ୍ରୀମ
 ଶ୍ରୀମ
 ଶ୍ରୀମ
 ଶ୍ରୀମ
 ଶ୍ରୀମ

ଶ୍ରୀମ
 :
 :



ଶ୍ରୀମ
 ଶ୍ରୀମ
 ଶ୍ରୀମ
 ଶ୍ରୀମ
 ଶ୍ରୀମ

ଶ୍ରୀମ
 ଶ୍ରୀମ
 ଶ୍ରୀମ
 ଶ୍ରୀମ
 ଶ୍ରୀମ





ଶ୍ରୀମ
 ଶ୍ରୀମ
 ଶ୍ରୀମ
 ଶ୍ରୀମ



ଶ୍ରୀମ
 :

ଶ୍ରୀମ
 ଶ୍ରୀମ
 ଶ୍ରୀମ
 ?








アハ
アハ

アハ
アハ






શું
લોનલાઈટિંગ
નવર
?



સાંજના
વંતવ
પોલોમ
પોલોમ



સૈલો
રજાઈ રાજાકારુ
૨ કમ્પ્યુટર
નારગાપ્પેલેચ
જાગા



ઈવઝોમ
પે
:

સાંગા
વઃ
:





...
...
...

...



...
...
...
...

...
...
...



...
...
...
...

...
...
...



...
...

...
...
...
...






မိမိတို့
ငါတို့အဖေအမေကလေး
နာမည်ပေးတာကို
နားမခံပါ



ငါတို့ပဲ မိမိတို့အဖေအမေကလေး
နာမည်ပေးတာကို
နားမခံပါ




မိမိတို့အဖေအမေကလေး
နာမည်ပေးတာကို
နားမခံပါ



မိမိတို့အဖေအမေကလေး
နာမည်ပေးတာကို



မိမိတို့အဖေအမေကလေး
နာမည်ပေးတာကို?






ចង់បាន
 កិច្ចការ
 លើកលែងតែ
 បង្កើតការងារ
 ប្រើប្រាស់ប្រាក់

តើ
 ចង់បាន
 ប្រើប្រាស់ប្រាក់
 ?



ប្រាកដ
 :



គឺ
 :



អ្វី
 ក៏យ៉ាង
 ក៏យ៉ាង
 ឬ



តើមានការ
 ក៏យ៉ាង
 ក៏យ៉ាង
 ឬ

ក៏យ៉ាង
 ក៏យ៉ាង

អាគ្នាមៈខី
 ពាលេយាភីតិមៈ
 ចង្វាន់កម្រិតមើល
 ក្រែម្យាភីម៉ាតៈ

ម៉េចយ៉ាងនៃ
 ម៉ែម៉ែតិមៈ
 ក្រែមៈមើល
 ម្យ៉ាងនោះ
 ឬ

ម៉េច
 ក្រែមៈមើល
 ក្រែមៈមើល
 ម៉ែម៉ែ
 ឬ?

យ៉ាងនោះ... ឱវិម៉ែតិមៈ
 ក្រែមៈមើល
 ម៉ែម៉ែ... ម៉ែម៉ែ?

ម៉ែ...
 ក្រែមៈមើល
 ក្រែមៈមើល


ម៉ែម៉ែ
 ម៉ែ

ម៉ែម៉ែ
 ក្រែមៈមើល
 ក្រែមៈមើល
 ក្រែមៈមើល

ម៉ែ...
 ម៉ែ



မိမိက...
ပါး...




ဟေးဟေး
...
...




ဟိန်း
မိမိက
ကိစ္စ
ကောင်း




ภาพเปรี้ยว เปรี้ยว
เพื่อคุณ




TIME SLIP CHRISTMAS





... ឆ្នាំ ២០១១ ...



អី អី



អ្វីហ្នឹង តើមានអ្វី
ទាក់ទងនឹង ២ ឆ្នាំ
ពីមុនមក ឬ
ឬ ឬ ឬ ឬ

ឃាត់ចិត្ត
ចេះតែច្រើន
?

អី



ក៏ដូចជា
គិតចាំបាច់
តើ
តើអ្វីហ្នឹង



នឹងចាំបាច់
ក៏ដូចជា... តើមានអ្វី
ទាក់ទងនឹង
ប្រែប្រួលឬទេ
អីហ្នឹង

ឯង
ទាក់ទង
តើអ្វីហ្នឹង
តើអ្វីហ្នឹង

പിര...
 അടങ്ങിപ്പോകുന്ന
 പാലാസം... പിര
 പാലാസം...
 അടങ്ങിപ്പോക



ഫി... അടങ്ങിപ്പോക
 പാലാസം...
 അടങ്ങിപ്പോക
 പാലാസം...



അടങ്ങിപ്പോക
 പാലാസം...
 അടങ്ങിപ്പോക
 പാലാസം...



അടങ്ങിപ്പോക
 പാലാസം...

അടങ്ങിപ്പോക
 പാലാസം...

അടങ്ങിപ്പോക
 പാലാസം...




അടങ്ങിപ്പോക
 പാലാസം...

അടങ്ങിപ്പോക
 പാലാസം...

അടങ്ങിപ്പോക
 പാലാസം...

അടങ്ങിപ്പോക
 പാലാസം...





അടങ്ങിപ്പോക
 പാലാസം...

അടങ്ങിപ്പോക
 പാലാസം...


അടങ്ങിപ്പോക
 പാലാസം...








၁၅၀၀၀၀
 နီၤ
 တံၢ်ဒၣ်အံၤဒၣ်
 ဝါၣ်အံၤ




ဝါၣ်
 ဒၣ်
 ဝါၣ်
 ဝါၣ်
 ဝါၣ်








ស្រីក្រសួង
រ៉ូតូ
គំនិតក្រសួង
ចាញ់ក្រសួង
រ៉ូតូ



រ៉ូតូ
ចាញ់ក្រសួង
រ៉ូតូ



ស្រីក្រសួង
រ៉ូតូ
ចាញ់ក្រសួង
រ៉ូតូ






တံတားပေါ်
ခေါ်လာတဲ့အခါ
ပျားစိမ်းအဖွဲ့
စာအုပ်အဖွဲ့
ပြန်မေး


၁၁၁

၁၁၁



အဲဒါ! အဲဒါ!

အဲဒါ!!




ကျွတ်ကျွတ်!

အဲဒါပဲ


ကျွတ်ကျွတ်

အဲဒါပဲ

ကျွတ်ကျွတ်



ဒီကိစ္စကလေးကို
ခုတ်ပေးမလား
ဒီကိစ္စကို ၂၄
နာရီအတွင်း



គេ...
អត់ចាត់វា
តែងវិញទេ?
?


ខ្ញុំរូបស្រស់
តែង
ចាត់
សម្រាប់

ស្រាវ
ចាប់
ស្រាវ
ក៏តែង

តើ
...

ស្រាវ
...

តើ
...





କୋଣ
ମାଟି
;




ମାଟି
କଣ
?



ମାଟି
ମାଟି
ମାଟି
;

କୋଣ
ମାଟି
;

କୋଣ
ମାଟି
କୋଣ



କି...କି...କି...

କି କି

କୋଣ

କୋଣ



କି
କି
କି
କି
?

କି
କୋଣ
କି



କୋଣ
କୋଣ
;



ଶୁଣିବାର
 ମୁହଁଟିଏ
 ଗାମ୍ଭୀର୍ଯ୍ୟ
 ମିଳିଯାଇଛି

ମାଆଁ
 ଟିକି... ବିକାଶ
 ମାତାମାତା
 ଏଠି



ହାତୀମା
 ଏଠି
 ମାଆଁ
 ଓ



ଏଠି
 ଟାଣା
 ମାତା
 ଟାଣା
 ଟାଣା
 ଟାଣା
 ଟାଣା









ଅକ୍ଷୟ
ସାମାଜିକ
ଗଣ୍ୟ
...



ଓଁ
ଓଁ

ସାମାଜିକ
ଶାନ୍ତି
ସଂଗଠନ




ହାହା



ସି... ସାମାଜିକ
ସାମାଜିକ
ସେକ୍ଟର
ଗଠନ

କିନ୍ତୁ ସାମାଜିକ
ସେକ୍ଟର
ସଂଗଠନ




ସାମାଜିକ
ସଂଗଠନ

ସାମାଜିକ
ସଂଗଠନ



ସାମାଜିକ
ସଂଗଠନ
...







ໂຕ້ໂຮມວາງ ກະປຸງອາຫານ
 ເສຍຮີຮາດີ ຈື່ນຢ່າກຸ
 ງ່າວ: ກຳລັງກຳລັງ
 ສິນເຊີ ສຸກອາຫານເຮົາ
 ສິນເຊີ ຈື່ນຢ່າກຸ
 ສິນເຊີ



ສູດເອົາເອົາ:
 ສາກິນຮຸ່ນເຮົາ
 ຕາງອາຫານ
 ?

ກັບ
 ສິນເຊີ
 :





ଜାଣିଲ
ମିଃ
ଫୁ



ସମାପ୍ତ
ଫୁ

ଅକ୍ଷୟ
ବିପଦ
କ୍ଷେତ୍ର
ମିଃ



ମାଆ:
...



ଜାଣିଲ
ମିଃ
...




ଅକ୍ଷୟ
ଅକ୍ଷୟ
କ୍ଷେତ୍ର
କ୍ଷେତ୍ର
କ୍ଷେତ୍ର



ចាំបាច់
នាំមក
ម៉ែត្រ
ក្រុម



ប្រែស្រេច
ចាំបាច់
ម៉ែត្រ
ក្រុម



យល់
ចាំបាច់
ម៉ែត្រ
ក្រុម

ចាំបាច់
ម៉ែត្រ
ក្រុម



ចាំ
បាច់

អូ!
ម៉ែត្រ



អូ
ម៉ែត្រ

អូ
ម៉ែត្រ

୧୬...
 ଏକାଧାରଣ
 ୨୦୦୩ ୨
 ଟା:୩


ଶାନ୍ତ
 ଶାନ୍ତ
 ଶାନ୍ତ



କିଛି
 ମାତ୍ର
 ଶାନ୍ତ
 ଶାନ୍ତ


ଠାଣ୍ଡ

ଶାନ୍ତ
 କିଛି
 ୨
 ଶାନ୍ତ



ଶାନ୍ତ
 କିଛି
 ଶାନ୍ତ
 ଶାନ୍ତ





ကိစ္စကိစ္စ ၃ ခု
ပျားကုန်ကုန်ကုန်
ကိစ္စကိစ္စကိစ္စ
ကိစ္စကိစ္စကိစ္စ



ကိစ္စကိစ္စကိစ္စ
ကိစ္စကိစ္စကိစ္စ



ภาพเปรี้ยว เปรี้ยว
เพื่อคุณ



วิมลมาลี





อ๊ะ
นี่อะไร
นี่...

นี่
คุณพี่
แล้ว

นี่... นี่...
นี่... นี่...
นี่... นี่...
นี่... นี่...

โรงเรียน
1984



อ๊ะ!!

อ๊ะ!!



นี่... นี่...
นี่... นี่...
นี่... นี่...

นี่... นี่...
นี่... นี่...
นี่... นี่...

นี่... นี่...
นี่... นี่...
นี่... นี่...

นี่... นี่...
นี่... นี่...
นี่... นี่...

อ๊ะ... อ๊ะ...
อ๊ะ... อ๊ะ...



វង្សស្រីស្រា
ក៏ដឹង
គ្រូស្រាស្រាស្រា
៖

មិត្តស្រា
ឧបាស្រា
កាស្រាស្រាស្រា
ក៏ស្រា
តែស្រា



ឧបាស្រាស្រាស្រាស្រា
តែស្រាស្រាស្រា
ក៏ស្រាស្រាស្រា
ស្រាស្រាស្រាស្រា
ស្រាស្រាស្រាស្រា

ស្រា
៖
ស្រា



ស្រាស្រា
ស្រាស្រាស្រា
ស្រាស្រាស្រា
ស្រាស្រាស្រា

ស្រា
៖

ស្រា
ស្រា



ស្រា! ស្រាស្រាស្រាស្រា
ស្រាស្រាស្រាស្រា
ស្រាស្រាស្រាស្រា
ស្រាស្រាស្រាស្រា
៖

ស្រាស្រា
ស្រាស្រា
ស្រាស្រា
ស្រាស្រា
៖



ស្រាស្រាស្រាស្រា
ស្រាស្រាស្រាស្រា
ស្រាស្រាស្រាស្រា



၂၀၀
 ကပြန်တိုက်ရယ်
 မြန်မာ့ရယ်
 နိုင်ငံတော်တော်
 နိုင်ငံ?
 နိုင်ငံတော်
 မြန်မာ့
 ကပြ




နိုင်ငံတော်
 ?
 ၀၃-၄၂၄-၆၆၇၇




ဝေ့
 တော်
 နိုင်ငံတော်
 နိုင်ငံ



ကပြ



နိုင်ငံတော်
 နိုင်ငံတော်
 နိုင်ငံ
 နိုင်ငံတော်





ຈັກເວັສ
ເກາເນັມ
ສິມເສພນີ
ເສງເວັສ
ູ

ພອພູດວ່າ
ອາກຸ
ປີອາໄຫ້ເວັສ
ໄສ້ເພັສາ
ປາຣຸນ



ເພັດພູດູ້ຄຸ
ພອພູດວ່າເວັສ
ສິກາລິນຸນ
ຈັກເກຣວອາກຸ

ປີ
ອາກຸ
ນິໄສນິດ

ດ້າລາສິ່ງໄປ
ໂຄສິອາດ
ສິນເວອເກັອເສ
ແຕ່ວາດ້າມໄປຕີຍເບ
ກັມສິນໜະດ້ວອາດ



ແອ່ວ່າ
ຊິງສິ່ງເກັມ
ນິວໂຄວເລຍ
ນະເຈັຍ
;

ອັດປັດ



ພວກໂຄສິອາດ
ນິວິງເສຍ
ວອອັງນິວິງເສຍ
ແຕ່ວ



ອັດ?
ໄປແຕ່
ຕາວອອຍ
?

ແອ່ວ່າລາພອ
ນິວິງອາ
ນິວິງປະສູ
ອັດເກັມເອ
ຈິດ



ປະສູ
ອັດເກັມ
ຕາວອອຍ
?

ແອ່
ເກັມ
ູ

HOKUBU



ਬਿਜਾਤੁਕੀ
ਗਿਲੇਮੋਮੀ
ਭੁਭੇਰੀ




ਮਿੱਠੀ
ਪੁੱਛੋ

ਪ੍ਰਾਪਤ
ਦੀਮਾਗਿਮਾਮਿ
ਮਿੱਠੀਮਾਗਿ
ਚੁਪਾਮਮੇਘ



ਓ
ਦਿੱਖਦੀਮੇ
ਚੋਰੇਲੇਘ
ਭੁਭੇਰੀ
ਗਲਾਮਮਿਮੇ



ਕੋਈ
ਭੇਏ
:



ਮਿੱਠੀ
ਪੁੱਛੋ

ਪ੍ਰਾਪਤ
ਮਿੱਠੀ
ਚੁਪਾਮਮੇਘ



ਓਹ!
ਗਲੇਮੇ
ਕਿਮ

ਘੋਮੋਮੀ
ਦੀਮਾਗਿ
ਚੁਪਾਮਮੇਘ
ਮੇਘ

၁၂၃၄
 ၅၆၇၈
 ၉၀၁၂၃၄
 ၅၆၇၈

၁၂၃၄
 ၅၆၇၈
 ၉၀၁၂၃၄
 ၅၆၇၈

၁၂၃၄၅၆၇
 ၈၉၀၁၂၃၄
 ၅၆၇၈၉၀




၁၂၃၄၅
 ၆၇၈၉
 ၀၁၂၃၄
 ၅၆၇၈၉

၁၂
 ၃၄၅
 ၆၇၈
 ၉၀



၁၂၃၄၅
 ၆၇၈၉






အိမ်ထောင်
အားလုံးကိုင်ဆောင်
ပွဲ

ဗာ...
ဗာဗာဗာ



ညီ
အိမ်ထောင်အားလုံး
ကိုင်ဆောင်



အိမ်ထောင်
အားလုံး



အိမ်ထောင်
အားလုံး
ကိုင်ဆောင်
ပွဲ

၇၇



အိမ်ထောင်
အားလုံး
ကိုင်ဆောင်
ပွဲ

အိ...
အိ



အိ...
အိ...
အိ...
အိ...

အိ...
အိ...



ဒီအခန်း
အသံအားဖြင့်
ပုံအားဖြင့်
ပေးမည်



အသံအားဖြင့်



အသံအားဖြင့်
ပေးမည်
...



အသံအားဖြင့်
ပေးမည်
...

ဟေ့?





အသံအားဖြင့်
ပေးမည်
...

အသံအားဖြင့်
ပေးမည်
...



အသံအားဖြင့်
ပေးမည်
...





ବୈନୀ
:
ଝୁ



ଧିବକୋଜି
ମାମରକୋଜି
କିମିନୀବ
?



ଚଢ଼ା
ବିଦ୍ୟା

ନୀବ



ଚାନ୍ଦ୍ରମା:
ବିଜି
ବିଜି

ବିଜି
:



କୌଣସିକୋ
କିମିନୀବ
ବିଜି
ବିଜି

କୌଣସିକୋ
କିମିନୀବ
ବିଜି
ବିଜି


ଠ: ଠ:
ବିଜି
ବିଜି



କୌଣସିକୋ
କିମିନୀବ
ବିଜି
ବିଜି

କୌଣସିକୋ
କିମିନୀବ
ବିଜି
ବିଜି

କୌଣସିକୋ
କିମିନୀବ
ବିଜି
ବିଜି




ແຂ້ວ
 ພາບ: ສູນ
 ແບບນີ້
 ໄຂ່ໄຂ່ເນ່

ຕາວ:
 ພິເສດແນ່ນ
 ນັ້ນສວນຸ່ມນຸ່ມ
 ແຕ່ນຸ່ມ
 ຈື່ນແຕ່ນ



ພິເສດ
 ສູນສູນສູນ
 ນ: ສາຍ



ໄຂ່ໄຂ່:
 ພາບສາຍ
 ນັ້ນນັ້ນ:



ສູນສູນ

ນິເສດ
 ໄຂ່ໄຂ່ສູນ
 ໄຂ່ໄຂ່ສູນ
 ?



ພິເສດ
 ສູນສູນສູນ
 ນິເສດ



ນັ້ນສູນ
 ນັ້ນ:

ສ: ສ: ສ:



චන්ද්‍රිකාව
2 වන
විද්‍යා මණ්ඩලය
පාසල




චන්ද්‍රිකාව:
ආචාර්ය
චන්ද්‍රිකාව
විද්‍යා මණ්ඩලය
පාසල



චන්ද්‍රිකාව
චන්ද්‍රිකාව
චන්ද්‍රිකාව
චන්ද්‍රිකාව
චන්ද්‍රිකාව




චන්ද්‍රිකාව
චන්ද්‍රිකාව - චන්ද්‍රිකාව
චන්ද්‍රිකාව
චන්ද්‍රිකාව



චන්ද්‍රිකාව:
චන්ද්‍රිකාව









សុខភាពល្អ
 ប្រសាសន៍ប្រាកដស្រាប់
 ប្រសាសន៍ប្រាកដស្រាប់
 ត្រូវបានប្រើប្រាស់
 ប្រសាសន៍ប្រាកដស្រាប់
 ប្រសាសន៍ប្រាកដស្រាប់
 ប្រសាសន៍ប្រាកដស្រាប់







ကျွန်းကျွန်း
ကျွန်းကျွန်း
ကျွန်းကျွန်း
ကျွန်းကျွန်း
ကျွန်းကျွန်း

ကျွန်းကျွန်း
ကျွန်းကျွန်း
ကျွန်းကျွန်း
ကျွန်းကျွန်း
ကျွန်းကျွန်း

ภาพเปรี้ยว เปรี้ยว
เพื่อคุณ



STARDUST WALTZ



មនុស្ស
 ឃ្នកស្រី
 ពេញមាតា
 មាតា
 តែង

ច្បាប់
 :

តើ
 តើ
 ?



តើ
 តើ
 តើ
 តើ


តើ
 តើ
 តើ

តើ
 តើ
 តើ
 តើ



តើ
 តើ
 តើ







ମଃ
ଆମଲେଖିଆଃ
ମଃ

ଠିକ



ବାମଲେଖି
ପୁଅପଂ
ମଃ



ମଃ
ଧି...
ଲେଖା...



କ୍ଷମିତା
ଆମଲେଖି
ପୁଅପଂ

କ୍ଷମାପୁଅ
ମଃ
:



କ୍ଷମା!!
ଆମଲେଖି
ମଃ
?

ଠିକ
କ୍ଷମା
:



କ୍ଷମା:
:

ଆମଲେଖି
ମଃ
କ୍ଷମା
କ୍ଷମା:

କ୍ଷମା
କ୍ଷମା
କ୍ଷମା
କ୍ଷମା



କ୍ଷମା
କ୍ଷମା
କ୍ଷମା
କ୍ଷମା
?

କ୍ଷମା
କ୍ଷମା
କ୍ଷମା
କ୍ଷମା

କ୍ଷମା





ମିଃ
ସିଆମ୍
ନାଆଁଆଃ
ମିଃ
ଠିକ୍



ବାମନାମଲି
ଏକସମ୍ପି
ମିଃ



ମିଃ
ବାସୁନାଃ
...




କି?
ଏକସମ୍ପି
କାହାଠ
?
କିଲେକ
ଫୁ



କୋଟଃ
କାହାମାମ୍
କିକାମ୍ମାଏକେକାମା
ଫୁ



କାମକୋ
କାମକୋକୋ
କାମକୋ
ଏକସମ୍ପିକୋକୋ
?



କୋକାମଃ
କାକାକାକାକା
କାକାକାକା
କୋକାକାକା
...

କୋକାକା
କାକା
କୋକାକା
କୋକାକାକାକାକା
ଫୁ



මම ඡාලකා

ඒමේ නිමැසා

කේරා ඒ රචනා ජාගින වූ



ඒකටමොක වුණේ ?

ඔහුගේ වචන වුණේ ?



ඒ... ඒකටමොක වුණේ නිසා වුණේ ?

කෙසේ වෙතත් :



කේරා ඒකට :

ඒකටමොක වුණේ ?



ඒකටමොක වුණේ නිසා වුණේ ?

ඒකටමොක වුණේ ?



ඒකටමොක වුණේ නිසා වුණේ ?

ඒකටමොක වුණේ ?



ඒකටමොක වුණේ නිසා වුණේ ?

ඒකටමොක වුණේ නිසා වුණේ ?

ඒකටමොක වුණේ නිසා වුණේ ?




ପରୀକ୍ଷା
୧୫:୩୦
:

ଘଟଣା
ଗଣନା
:

ନିର୍ଦ୍ଦେଶ
ଉପରାଜ
ନାମ



କିଛି
ଅଧ୍ୟାୟ
ନି:




ଅଧ୍ୟାୟ
ନିର୍ଦ୍ଦେଶ
ନିର୍ଦ୍ଦେଶ




ଘଟଣା
ଉପରାଜ

ନିର୍ଦ୍ଦେଶ
ଅଧ୍ୟାୟ
:



ନିର୍ଦ୍ଦେଶ
ଅଧ୍ୟାୟ
ନିର୍ଦ୍ଦେଶ
ନିର୍ଦ୍ଦେଶ



ନିର୍ଦ୍ଦେଶ
ନିର୍ଦ୍ଦେଶ



ନିର୍ଦ୍ଦେଶ...
ନିର୍ଦ୍ଦେଶ...
ନିର୍ଦ୍ଦେଶ



ନିର୍ଦ୍ଦେଶ



ବୁଲୋଗା
ମିଜଗା
କିଞ୍ଜା
ଲେଃ



ନାଗିଠିମଠିବେ
ଟାଏକିଲେମଃ
ମାଲିଆଃ
ଝୁ

ମିଜଗା
ଗୋକୋଗା
ଟିବି



ଟାଏକିଲେମ
ମାଲିଆଃ
ବାହୁମାଃ

କୋଲବ
ଲେମିଜି
କୋଳକପି
ମା




ស្រាវជ្រាវ
ឃើញវិស
ស្រាវ
ស្រាវជ្រាវ




ស្រាវជ្រាវ
ឃើញវិស
ស្រាវ
ស្រាវជ្រាវ



ស្រាវជ្រាវ
?





འོ!!
 རྒྱུ་ལྡན་
 རྒྱུ་ལྡན་
 རྒྱུ་ལྡན་

ལྟོ
 ལྟོ



རྒྱུ་ལྡན་
 རྒྱུ་ལྡན་
 རྒྱུ་ལྡན་
 རྒྱུ་ལྡན་

ལྟོ
 ལྟོ
 ལྟོ



ལྟོ
 རྒྱུ་ལྡན་
 རྒྱུ་ལྡན་

རྒྱུ་ལྡན་
 རྒྱུ་ལྡན་
 རྒྱུ་ལྡན་



རྒྱུ་ལྡན་
 རྒྱུ་ལྡན་
 རྒྱུ་ལྡན་
 རྒྱུ་ལྡན་

ལྟོ
 ལྟོ



କଣିକା
କାହିଁ
କାହିଁ?



ଅତିଶୟ
ଶୁଣା
ଗୋଟା



ଦୁଇ
ଦୁଇ



ଦୁଇ
ଦୁଇ



କିଣ୍ଡା
ପ୍ରତିଷ୍ଠା
କିଣ୍ଡା?

କି...
କିଣ୍ଡା
କିଣ୍ଡା



କିଣ୍ଡା

କିଣ୍ଡା



କିଣ୍ଡା
କିଣ୍ଡା

କିଣ୍ଡା
କିଣ୍ଡା?



ကွဲလွဲတာ
မိခင်က
အိမ်ထဲမှာ



ကွဲ!
အိမ်
ထဲမှာပဲ
အိပ်နေတာ



ဟဲ
ဟဲ
...





အိမ်ထဲမှာပဲ
အိပ်နေတာ
ဟဲ
...



ဟဲ!
ဟဲ!
ဟဲ!








ବିଚିତ୍ର ଲୋକ
 ଯିବେନିଆରକୋ
 ମିଆଁ
 ?

କେଉଁଠା
 ଗାମାଧର
 ଚାନ୍ଦାକା
 ବଢ଼ାବୁ

କଟାକି
 ଖାଣ୍ଡାକା
 ବଢ଼ାକା
 ଯିବେ
 ୟୁ



ଅନ୍ତରା
 ବଢ଼
 ୟୁ



କି କି
 ଲୋକେ
 ତି
 ବିଚିତ୍ର
 ବିଚିତ୍ର
 ଯେମିତି
 ଲୋକେ


W

||75:
||75:
||75:



ဗမာတို့
အားလုံးကဲ့သို့
ပူ

အစ်ကို!
အားလုံးကဲ့သို့
ပူ



အစ်ကိုမိ
အားလုံးကဲ့သို့
ပူ

အစ်ကိုမိကဲ့သို့
အားလုံးကဲ့သို့
ပူ





ហ្នឹង
ហ្នឹង
អ្នក

ក៏ដូចជាអ្នកដទៃ
ហ្នឹងចេញពីដៃ
ដោយអ្នកដទៃ
ច្បាប់ហ្នឹងដូចជា
ច្បាប់អ្នក
?

អ្នកដទៃ
ដូចជា
ច្បាប់អ្នក




អ្នកដទៃ
ដូចជា
ច្បាប់អ្នក
?

អ្នក



អ្នកដទៃ
ដូចជា
ច្បាប់អ្នក

អ្នក!



អ្នកដទៃ
ដូចជា
ច្បាប់អ្នក
?

អ្នក!!



អ្នកដទៃ
ដូចជា
ច្បាប់អ្នក
អ្នក

អ្នកដទៃ
ដូចជា
ច្បាប់អ្នក
អ្នក



អ្នកដទៃ
ដូចជា
ច្បាប់អ្នក
អ្នក



អ្នក
អ្នក
អ្នក



ਬਿਜਾਕੂਕੰ
...



ਬੜਾ ਬੜਾ
ਪਾਸੀਆਂ
ਯੂ

ਕਿਹਾ? ਕੁਝ
ਪਿਠੇਪਿਠੇ
ਜਿਠਾ



ਬਿਜਾਕੂਕੰ
...



!



ਬਾਬੂ
ਜਾਣੋ
...



ਬੜਾ
ਜਿਠਾ




ਘੁੰਮਾ!!



ਕੁਝੀਆਂ
ਕੁਝੀਆਂ
ਕਿਸੇਪਿਠੇ
ਯੂ

ਕਿਹਾ!!

ਕਿਹਾ





အမေ့အဖေ
စား... နီ...
လေ့ရှိတဲ့အထဲ
ပဲ...
ပဲ...
ပဲ...

မိခင်
အမေ့အဖေ
လေ့ရှိတဲ့အထဲ
ပဲ...
ပဲ...
ပဲ...



ဟိန်း
ဟိန်း
!!

ဟိန်း

ဟိန်း!!



ဟိန်း
ဟိန်း
ဟိန်း
!!

ဟိန်း
အမေ့အဖေ
လေ့ရှိတဲ့အထဲ
ပဲ...
ပဲ...
ပဲ...

-၂၃၄-
ဂါ အ+